

សេចក្តីណែនាំស្តីពីសូចនាករតាមដានរួមគ្នា ឆ្នាំ ២០១៩-២០២៣

ខែមេសា ឆ្នាំ២០១៩

I - សាវតា

រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ឱ្យអនុវត្តនូវសូចនាករតាមដានរួមគ្នា ចាប់ពីឆ្នាំ២០០៤ ដែលជាឧបករណ៍សម្រាប់លើកកម្ពស់គណនេយ្យភាពទ្វេទិសជាមួយដៃគូអភិវឌ្ឍន៍ ។ សូចនាករតាមដានរួមគ្នាត្រូវបានប្រើប្រាស់សម្រាប់តម្រង់ទិសសកម្មភាពការងារដើម្បីលើកកម្ពស់លទ្ធផលក្នុងកិច្ចអភិវឌ្ឍន៍ និងគណនេយ្យភាពទ្វេទិស ។ ទន្ទឹមនឹងនេះ ក៏ជាក្របខណ្ឌសម្រាប់កំណត់គោលដៅរយៈពេលមធ្យម ស្របតាមអាទិភាពដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា កម្មវិធីកែទម្រង់ យុទ្ធសាស្ត្រតាមវិស័យ និងផែនការយុទ្ធសាស្ត្រថវិកា ។ តាមរយៈការពិភាក្សារវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ក្នុងក្រុមការងារបច្ចេកទេសចម្រុះ សូចនាករតាមដានរួមគ្នាត្រូវបានរៀបចំ ដោយផ្អែកតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយ ឬផែនការតាមវិស័យ និងក្របខណ្ឌលទ្ធផលរបស់វិស័យ ហើយត្រូវផ្សារភ្ជាប់ជាមួយនឹងដំណើរការកម្មវិធីនីយកម្ម ថវិកានីយកម្ម និងថវិកាព័ត៌មានសមិទ្ធកម្ម ។ ក្នុងន័យនេះ វឌ្ឍនភាពក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តថវិកាកម្មវិធីផ្តោតលើលទ្ធផល បានផ្តល់កាលានុវត្តភាពសម្រាប់ពង្រឹងយន្តការរៀបចំសូចនាករតាមដានរួមគ្នា តាមរយៈការផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធច្រើមទៀតជាមួយនឹងដំណើរការរៀបចំថវិកា ។

សូចនាករតាមដានរួមគ្នា ឆ្នាំ ២០១៤-២០១៨ បានកំណត់លទ្ធផលចុងក្រោយ លទ្ធផលក្នុងឆ្នាំ សូចនាករ បន្ទាត់មូលដ្ឋាន និងចំណុចដៅ សម្រាប់តាមដានការអនុវត្ត ។ បន្ទាប់ពីការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ រាជរដ្ឋាភិបាលបានរៀបចំយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣ ដោយបញ្ជាក់អំពីតម្រូវការក្នុងការពិនិត្យ និងធ្វើបច្ចុប្បន្នភាពសូចនាករតាមដានរួមគ្នា សម្រាប់ឆ្នាំ២០១៩-២០២៣ ។ សូចនាករតាមដានរួមគ្នានេះនឹងផ្តោតសំខាន់លើ ÷ ១) ការធានាគណនេយ្យភាពទ្វេទិសរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍, ២) ការលើកកម្ពស់លទ្ធផលក្នុងកិច្ចអភិវឌ្ឍន៍ និង ៣) ការផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធច្រើមទៀតជាមួយនឹងដំណើរការរៀបចំថវិកា ។

ដើម្បីគាំទ្រដល់ការរៀបចំសូចនាករតាមដានរួមគ្នានេះ សេចក្តីណែនាំបានកំណត់គោលបំណង គោលការណ៍ និងដំណើរការរៀបចំសូចនាករតាមដានរួមគ្នា ដូចខាងក្រោម ÷

II - គោលបំណងនៃការរៀបចំសូចនាករតាមដានរួមគ្នា

សូចនាករតាមដានរួមគ្នា ត្រូវផ្តោតលើលទ្ធផល ដើម្បីបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធច្រើមទៀត រវាង ÷
១) លទ្ធផលចុងក្រោយនៃកិច្ចអភិវឌ្ឍន៍ (ដែលកំណត់ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, ផែនការយុទ្ធសាស្ត្រថវិកា និងថវិកាកម្មវិធី ឬយុទ្ធសាស្ត្រតាមវិស័យ), ២) លទ្ធផលក្នុងឆ្នាំ (ដែលជាសមិទ្ធផលសម្រេចបានពីសកម្មភាព

នីមួយៗ) និង ៣) សកម្មភាព និងធនធាន (ដែលបញ្ចូលហិរញ្ញប្បទានសហប្រតិបត្តិការទៅក្នុងដំណើរការរៀបចំ ថវិកា) ។ គោលបំណងសំខាន់នៃការរៀបចំសូចនាករតាមដានរួមគ្នា គឺ ៖

១- ឯកភាពរួមគ្នាលើចំណុចដៅជាក់លាក់ និងអាចសម្រេចបាន ដើម្បីឈានទៅសម្រេចលទ្ធផលចុងក្រោយ ក្នុងកិច្ចអភិវឌ្ឍន៍ និងគោលដៅនៃការកែទម្រង់ ដូចមានចែងក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការតាម វិស័យ ។

២- ឯកភាពរួមគ្នាលើសកម្មភាពដែលត្រូវអនុវត្ត (និងស្ថាប័នទទួលខុសត្រូវ), ធនធានដែលត្រូវកៀរគរ, កាលបរិច្ឆេទសម្រាប់អនុវត្ត និងការប្តេជ្ញារបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បី សម្រេចបានចំណុចដៅទាំងនេះ ។

៣- បង្កើន និងលើកកម្ពស់កិច្ចប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចគោលដៅក្នុងកិច្ចអភិវឌ្ឍន៍ដោយផ្ដោតលើ លទ្ធផល ផ្អែកតាមគោលការណ៍ស្តីពីភាពជាដៃគូ និងគណនេយ្យភាពទ្វេទិស ។

៤- បញ្ចូលហិរញ្ញប្បទានសហប្រតិបត្តិការទៅក្នុងផែនការតាមវិស័យ និងផែនការយុទ្ធសាស្ត្រថវិកា ទើប វឌ្ឍនភាពអាចវាយតម្លៃបាន តាមរយៈការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម ។

III - គោលការណ៍សម្រាប់រៀបចំ និងតាមដានការអនុវត្តសូចនាករតាមដានរួមគ្នា

១- សូចនាករតាមដានរួមគ្នា ត្រូវមានចរិតជាយុទ្ធសាស្ត្រ សម្រាប់គាំទ្រដល់ការសម្រេចបាននូវលទ្ធផលចុង ក្រោយ ក្នុងកិច្ចអភិវឌ្ឍន៍ រយៈពេល ៥ ឆ្នាំ ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ- ដំណាក់កាលទី៤, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឬគោលនយោបាយ/ផែនការតាមវិស័យ ។ ក្នុងន័យនេះ សូចនាករ តាមដានរួមគ្នា ត្រូវរៀបចំឡើងដោយផ្អែកលើក្របខណ្ឌលទ្ធផលដែលមានស្រាប់របស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងគោលនយោបាយ, យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិ ឬតាមវិស័យ ។ អនុវត្ត បែបនេះ ទើបអាចធានាបាននូវភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាល ។

២- សូចនាករតាមដានរួមគ្នា ត្រូវកំណត់លទ្ធផលចុងក្រោយសម្រាប់កិច្ចអភិវឌ្ឍន៍ រយៈពេល ៥ ឆ្នាំ និងលទ្ធផល ក្នុងឆ្នាំ និងសូចនាករដែលអាចវាស់វែងបាន (រួមទាំងបន្ទាត់មូលដ្ឋាន និងចំណុចដៅ) សម្រាប់រយៈពេល

១-៣ ឆ្នាំ ។ ទន្ទឹមនឹងនេះ សូចនាករតាមដានរួមគ្នា ត្រូវកំណត់សកម្មភាពនៃភាពជាដៃគូដែលត្រូវ អនុវត្ត ។ ការរៀបចំសូចនាករតាមដានរួមគ្នា ត្រូវឈរលើគោលការណ៍ SMART គឺ ៖ ច្បាស់លាស់, អាចវាស់វែងបាន, អាចសម្រេចបាន, ជាក់លាក់, និងកាលបរិច្ឆេទអនុវត្តសមស្រប ។ លើសពីនេះ ក៏ត្រូវ កំណត់តួនាទី និងការទទួលខុសត្រូវច្បាស់លាស់ សម្រាប់អនុវត្តសកម្មភាពនីមួយៗ ។

៣- ដើម្បីជំរុញឲ្យមានសង្គតិភាពរវាងផែនការ និងថវិកា, សកម្មភាពរបស់សូចនាករ, លទ្ធផលក្នុងឆ្នាំ និង លទ្ធផលចុងក្រោយ ត្រូវផ្សារភ្ជាប់នឹងផែនការយុទ្ធសាស្ត្រថវិកា ៣ ឆ្នាំរំកិល និងថវិកាកម្មវិធី ។ បន្ទាត់

មូលដ្ឋាន, ចំណុចដៅ និងសូចនាករ ត្រូវផ្អែកលើប្រព័ន្ធទិន្នន័យដែលមានស្រាប់ និង/ឬពីក្របខណ្ឌ តាមដាននៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងក្របខណ្ឌតាមដាននៃគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជា ។

៤- សូចនាករតាមដានរួមគ្នា ត្រូវបានរៀបចំ, តាមដាន និងកែសម្រួលតាមការចាំបាច់ ក្នុងក្រុមការងារ បច្ចេកទេសចម្រុះ ដើម្បីធានាថា គោលការណ៍នៃភាពជាដៃគូ និងគណនេយ្យភាពទ្វេទិសត្រូវបានអនុវត្ត ។ សកម្មភាព និងការទទួលខុសត្រូវ សម្រាប់ជំរុញភាពជាដៃគូ និងស័ក្តិសិទ្ធិភាពនៃកិច្ចអភិវឌ្ឍន៍ អាចរំលេច ក្នុងតារាងសូចនាករតាមដានរួមគ្នា ក្នុងគោលដៅបន្តលើកកម្ពស់គណនេយ្យភាពទ្វេទិស និងលទ្ធផលក្នុង កិច្ចអភិវឌ្ឍន៍ ។

៥- ក្នុងការរៀបចំសូចនាករតាមដានរួមគ្នា ក្រុមការងារបច្ចេកទេសចម្រុះនីមួយៗអាចកំណត់យកលទ្ធផល ចុងក្រោយតែមួយ, ប៉ុន្តែក្រុមការងារក៏អាចកំណត់លទ្ធផលចុងក្រោយបន្ថែមបាន ក្នុងករណីមានការ ឯកភាពពីសមាជិកខ្លួន ។ ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសចម្រុះអាចកំណត់លទ្ធផលក្នុងឆ្នាំ យ៉ាង ច្រើនបំផុត ៣ សម្រាប់តាមដានវឌ្ឍនភាពក្នុងការរួមចំណែកសម្រេចលទ្ធផលចុងក្រោយ ។

៦- សូចនាករតាមដានរួមគ្នា ត្រូវផ្ដោតជាសំខាន់លើលទ្ធផលក្នុងឆ្នាំ (រួមទាំងសូចនាករ, បន្ទាត់មូលដ្ឋាន និងចំណុចដៅ) ដែលជាផ្នែកសំខាន់នៃសង្វាក់លទ្ធផល សម្រាប់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ក្នុងការ ធានាគណនេយ្យភាពទ្វេទិសចំពោះសមិទ្ធកម្មរបស់ខ្លួន ។

៧- ក្រុមការងារបច្ចេកទេសចម្រុះ ត្រូវរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តសូចនាករតាមដានរួមគ្នា សម្រាប់កិច្ចប្រជុំរបស់ក្រុមការងារ ពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តសូចនាករតាមដាន រួមគ្នាទាំងនេះ ។

៨- គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំបូកសរុបវឌ្ឍនភាពនៃការអនុវត្តសូចនាករ តាមដានរួមគ្នា និងដាក់បញ្ចូលទៅក្នុងរបាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ដែលជារបាយការណ៍ប្រចាំឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ។

IV - ដំណើរការនៃការរៀបចំ និងអនុវត្តលើសូចនាករតាមដានរួមគ្នា ឆ្នាំ ២០១៩-២០២៣

ដំណើរការ និងកាលបរិច្ឆេទនៃការរៀបចំសូចនាករតាមដានរួមគ្នា ត្រូវបានកំណត់ខាងក្រោម ÷

- ១- ក្រុមការងារបច្ចេកទេសចម្រុះ ត្រូវរៀបចំសេចក្តីព្រាងសូចនាករតាមដានរួមគ្នា ហើយផ្តល់មតិគណៈ- កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា មុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ។
- ២- គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំបូកសរុបសូចនាករតាមដានរួមគ្នា និងគោរព ស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពី **សម្តេចតេជោនាយករដ្ឋមន្ត្រី** នៅដើមត្រីមាសទី៣ ឆ្នាំ២០១៩ ។

៣-ផ្អែកតាមរបាយការណ៍របស់ក្រុមការងារបច្ចេកទេសចម្រុះ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍
កម្ពុជា នឹងប្តូរសរុបវឌ្ឍនភាពនៃការអនុវត្តស្វ័យចរន្តតាមជាន់រួមគ្នា ដើម្បីបញ្ចូលទៅក្នុងរបាយការណ៍
ប្រចាំឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ។

ឧបសម្ព័ន្ធ

ទម្រង់នៃសូចនាករតាមដានរួមគ្នា ឆ្នាំ២០១៩-២០២៣

<p>លទ្ធផលចុងក្រោយ (២០១៩-២០២៣)</p>	<p>លទ្ធផលក្នុងឆ្នាំ (២០១៩-២០២០)</p>	<p>សូចនាករលទ្ធផលក្នុងឆ្នាំ និង បន្ទាត់មូលដ្ឋាន និងចំណុចដៅ (២០១៩-២០២០)</p>	<p>សកម្មភាពសំខាន់ៗ ស្ថាប័នទទួលខុសត្រូវអនុវត្ត (២០១៩-២០២០)</p>	<p>សកម្មភាពភាពជាដៃគូ (តម្រូវការ/តម្រូវការចាំបាច់)</p>
<p>និយមន័យ លទ្ធផលចុងក្រោយ គឺជាលទ្ធផលក្នុងកិច្ចអភិវឌ្ឍន៍ដែលអាចសម្រេចបាន ឬដែលមានវឌ្ឍនភាព តាមកាលបរិច្ឆេទកំណត់នៃសូចនាករតាមដានរួមគ្នា ។</p>	<p>និយមន័យ លទ្ធផលនៃសកម្មភាពដែលអាចវាស់វែងបាន (និងអាចតាមដានជាប្រចាំ) ។</p>	<p>និយមន័យ សូចនាករអាចកំណត់ជាបរិមាណ/ សម្រាប់បញ្ជាក់ការសម្រេចបានលទ្ធផលក្នុងឆ្នាំ។ ការកំណត់ត្រូវផ្អែកលើក្របខណ្ឌតាមដាននិងវាយតម្លៃរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឬក្របខណ្ឌលទ្ធផលរបស់វិស័យដែលបានរំលេចក្នុងក្របខណ្ឌតាមដាននៃផែនការយុទ្ធសាស្ត្រថវិកា/ ថវិកាកម្មវិធី ។</p>	<p>និយមន័យ សកម្មភាពដែលត្រូវអនុវត្ត គឺដើម្បីសម្រេចលទ្ធផលក្នុងឆ្នាំ។ សកម្មភាពមួយចំនួន អាចបញ្ចូលក្នុងថវិកាកម្មវិធី ។</p>	<p>និយមន័យ សកម្មភាពអាទិភាព និងសមស្របសម្រាប់កសាងភាពជាដៃគូ និងពង្រឹងស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ ។</p>
<p>ការណែនាំ លទ្ធផលចុងក្រោយ ត្រូវផ្អែកលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឬផែនការតាមវិស័យ និងរំលេចក្នុងផែនការយុទ្ធសាស្ត្រថវិកា ពាណិជ្ជកម្ម វិកិល តាមរយៈថវិកាកម្មវិធី ។ ការត្រួតពិនិត្យនឹងត្រូវធ្វើឡើងជាទៀងទាត់ តាមរយៈដំណើរការនៃការតាមដាន និងវាយតម្លៃ ក្នុងអំឡុងពេលឬបន្ទាប់ពីពេលអនុវត្តសូចនាករតាមដាន</p>	<p>ការណែនាំ យកចិត្តទុកដាក់ខ្ពស់លើលទ្ធផលដែលអាចសម្រេចបាន និងជាក់លាក់ ក្នុងរយៈពេលសមស្រប, និងអាចគ្រប់គ្រងបានដោយរាជរដ្ឋាភិបាល និងគាំទ្រដោយដៃគូអភិវឌ្ឍន៍ ។ សូចនាករតាមដានរួមគ្នានីមួយៗត្រូវកំណត់លទ្ធផលក្នុងឆ្នាំមួយ ដោយផ្អែកលើក្របខណ្ឌតាមដាន និងការវាយតម្លៃជាប្រចាំ សម្រាប់តាមដានការអនុវត្តសូចនាករតាមដានរួមគ្នា ។</p>	<p>ការណែនាំ សូចនាករ ត្រូវមានលក្ខណៈ ៖</p> <ul style="list-style-type: none"> - ច្បាស់លាស់ - អាចវាស់វែងបាន - អាចសម្រេចបាន - ភាពសមស្រប - ពេលវេលា <p>កំណត់បន្ទាត់មូលដ្ឋាន, ចំណុចដៅ និងពេលវេលា ក្នុងករណីមិនគ្របដណ្តប់ដំណាក់កាលទាំងមូល ។</p>	<p>ការណែនាំ គប្បីកំណត់សកម្មភាពទាំងនេះ ឱ្យបានតិចបំផុត ដើម្បីធានាថា លទ្ធផលក្នុងឆ្នាំអាចរួមចំណែកដល់ការសម្រេចលទ្ធផលចុងក្រោយ (និងអាចសម្រេចបានតាមកាលបរិច្ឆេទនៃសូចនាករតាមដានរួមគ្នា) ។ គប្បីកំណត់តែសកម្មភាពសំខាន់ៗប៉ុណ្ណោះ ។</p>	<p>ការណែនាំ គប្បីបញ្ចូលនូវឧត្តមានុវត្តន៍ ដែលគាំទ្រដល់ការពង្រឹង និងប្រើប្រាស់ប្រព័ន្ធជាតិ, លើកកម្ពស់ភាពជាម្ចាស់, ការអភិវឌ្ឍសមត្ថភាព (ការប្រើប្រាស់កិច្ចសហប្រតិបត្តិការបច្ចេកទេសជាដើម) ។</p>

<p>រួមគ្នា ។ អនុវត្តបែបនេះ ទើបគ្រប់បន្ទាត់ មូលដ្ឋាន និងសមិទ្ធផលត្រូវកត់ត្រា ។</p>				
<p>វិសាលភាពនៃការសម្រេចចិត្ត លទ្ធផលចុងក្រោយអាចដកស្រង់ពីឯកសារគោលនយោបាយ, ផែនការ ឬ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹង តម្រូវការរបស់ក្រុមការងារបច្ចេកទេសចម្រុះ ។</p> <p>ក្រុមការងារបច្ចេកទេសចម្រុះអាចកំណត់លទ្ធផលចុងក្រោយតែមួយប៉ុណ្ណោះ ។</p>	<p>វិសាលភាពនៃការសម្រេចចិត្ត ក្រុមការងារបច្ចេកទេសចម្រុះ ត្រូវកំណត់លទ្ធផលក្នុងឆ្នាំច្រើនបំផុត ៣ ប៉ុន្តែក៏អាចកំណត់លទ្ធផលក្នុងឆ្នាំលើសពីនេះ ដោយផ្អែកតាម តម្រូវការរបស់ខ្លួនក៏ដោយ ។</p>	<p>វិសាលភាពនៃការសម្រេចចិត្ត ទោះបីការកំណត់សូចនាករមួយសម្រាប់លទ្ធផលក្នុងឆ្នាំមួយក៏ដោយ ប៉ុន្តែក្នុងករណីចាំបាច់ ក៏អាចកំណត់សូចនាករច្រើនបានដែរ (ឬចំណុចដៅដែលមានកាលបរិច្ឆេទច្បាស់លាស់) ។</p>	<p>វិសាលភាពនៃការសម្រេចចិត្ត គប្បីកំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់សកម្មភាពសំខាន់ៗ ។</p> <p>ការរំលេចសកម្មភាពទាំងនេះត្រូវមានលក្ខណៈសង្ខេបងាយយល់ ដោយផ្អែកតាមផែនការការងារ (មិនទាមទារឱ្យរៀបរាប់លម្អិត) ។</p>	<p>វិសាលភាពនៃការសម្រេចចិត្ត អនុវត្តស្របតាមគោលការណ៍ណែនាំដែលមានចែងក្នុងយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣ ។</p>

ចំណាំ

- ១- ទន្ទឹមនឹងការឯកភាពលើការកំណត់លទ្ធផលចុងក្រោយដែលអាចវាស់វែងបាន, សូចនាករតាមដានរួមគ្នាផ្តោតសំខាន់ទៅលើលទ្ធផលក្នុងឆ្នាំ ដើម្បីធានាបានថា លទ្ធផលក្នុងឆ្នាំដែលបានកំណត់ អាចសម្រេចបានក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល និងការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ ហើយមានភាពងាយស្រួលក្នុងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ជាប្រចាំ តាមរយៈក្របខណ្ឌតាមដាន និងវាយតម្លៃ ។
- ២- «រួមគ្នា» អាចមានន័យថា ការកំណត់រួមគ្នា, ការរៀបចំរួមគ្នា, ការអនុវត្តរួមគ្នា, ការតាមដានរួមគ្នា ដោយផ្អែកតាមគោលការណ៍ស្តីពីភាពជាដៃគូ និងគណនេយ្យភាពទ្វេទិស ។